

បតិបទសាទរដោយឯកឧត្តមឯកអគ្គរាជទូតយូដិ តូហ៊ាម៉ារូ
ក្នុងពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន
ជូនឯកឧត្តមបណ្ឌិតអ៊ឹម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥

សូមគោរព!

ឯកឧត្តមបណ្ឌិតអ៊ឹម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ជាបឋម ខ្ញុំសូមសម្តែងនូវអំណរសាទរដោយស្មោះស្ម័គ្រជូនដល់ឯកឧត្តមចំពោះការទទួលបាននូវលិខិតសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។

នៅក្នុងឱកាសដ៏សំខាន់នេះ សូមអនុញ្ញាតិអោយខ្ញុំណែនាំជូនដល់ឯកឧត្តមលោក លោកស្រីទាំងអស់នូវសមិទ្ធិផលដ៏ធំធេងរបស់ឯកឧត្តមបណ្ឌិតអ៊ឹម រម្យណី ។

ឯកឧត្តមបណ្ឌិតអ៊ឹម រម្យណី បានទទួលនូវអាហារូបករណ៍រដ្ឋាភិបាលជប៉ុនហើយបានទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣។ នៅពេលនោះ ឯកឧត្តមគឺជានិស្សិតខ្មែរជំនាន់ទី១ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន។

ក្នុងរយៈពេល៧ឆ្នាំនៃការសិក្សារបស់ឯកឧត្តម នៅសាកលវិទ្យាល័យHokkaido និងវិទ្យាស្ថានបច្ចេកវិទ្យា Kitami ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិតអ៊ឹម រម្យណីមិនត្រឹមតែបញ្ចប់យ៉ាងជោគជ័យនូវថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៃជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តមក៏បានធ្វើការស្រាវជ្រាវជាច្រើនដោយសហការជាមួយអ្នកស្រាវជ្រាវជនជាតិជប៉ុន។ តាមរយៈការស្រាវជ្រាវនេះ ឯកឧត្តមបានធ្វើការបោះពុម្ពផ្សាយជាច្រើននូវនិក្ខេបបទនិងអត្ថបទដែលជាសមិទ្ធិផលដ៏បូរណ៍នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការជប៉ុន-កម្ពុជា។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ឯកឧត្តមបណ្ឌិតរម្យណី បានធ្វើមាតុភូមិនិរុត្តមកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០០២។ បន្ទាប់ពីត្រលប់មកវិញភ្លាម ឯកឧត្តមក៏ត្រូវបានតែងតាំងជាអគ្គនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងឆ្នាំ២០០៣។

ចាប់តាំងពីឯកឧត្តមទទួលតំណែងជាអគ្គនាយករង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០០៨ ឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងបម្លាស់ប្តូរសិក្សាជាមួយនិង

សាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅប្រទេសជប៉ុនហើយបានចូលរួមយ៉ាងធំធេង ដល់ការជម្រុញយុវជនជប៉ុន-កម្ពុជា និងកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការ។

ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបម្រើបង្កើនជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថាននៅប្រទេសជប៉ុនជាច្រើន ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាKochi នៅឆ្នាំ២០០៨ សាកលវិទ្យាល័យTokai ក្នុងឆ្នាំ២០០៩ សាកលវិទ្យាល័យKochi និងសាកលវិទ្យាល័យKanazawa ក្នុងឆ្នាំ២០១១ សាកលវិទ្យាល័យKyushuនិងសាកលវិទ្យាល័យNihon Fukushi ក្នុងឆ្នាំ២០១២ជាដើម។ ជាងនេះទៅទៀត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានធ្វើការសហការស្រាវជ្រាវជាមួយក្រុមហ៊ុនជប៉ុនជាច្រើន ដូចជាក្រុមហ៊ុនNippon Koei និងក្រុមហ៊ុនChugoku Electric Power ។

តាមរយៈបណ្តាញដ៏ធំរបស់ឯកឧត្តមនៅក្នុងសង្គមជនជាតិជប៉ុន បណ្ឌិតរម្យណី បានមើលឃើញពីឱកាសទទួលបានអាហារូបករណ៍ជាច្រើនពីប្រទេសជប៉ុន សម្រាប់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលក្នុងនោះរួមមានក្រុមហ៊ុន Minebea មូលនិធិ Sumitomo និងមូលនិធិ Ebara។ និស្សិតដែលបានសិក្សាក្រោមអាហារូបករណ៍ទាំងនោះ គឺកំពុងតែបម្រើការជាវិស្វករយ៉ាងសំខាន់នៅក្រុមហ៊ុន ឬក៏រោងចក្រជប៉ុននៅកម្ពុជា និងជួយជ្រោមជ្រែងយ៉ាងសកម្ម នូវរាល់សកម្មភាពពាណិជ្ជកម្មរបស់ជនជាតិជប៉ុន នៅកម្ពុជា។

បណ្ឌិតរម្យណីក៏ធ្លាប់បានជួយដល់ស្ថានទូតជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋាភិបាលពីប្រទេសកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន។ បណ្ឌិតរម្យណីរួមសហការជាមួយស្ថានទូតជប៉ុន បានរៀបចំនូវកិច្ចប្រជុំពន្យល់ណែនាំស្តីអំពីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនជាច្រើនលើកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រៅពីនេះទៅទៀតឯកឧត្តមរួមជាមួយបុគ្គលិក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្តល់ថ្នាក់រៀនបំប៉នសម្រាប់បេក្ខជនអាហារូបករណ៍តាំងពីឆ្នាំ២០១១មក ដែលជាកត្តាជម្រុញអោយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាចជាប់នូវការប្រលងអាហារូបករណ៍ហើយទទួលបាន ឱកាសសិក្សានៅប្រទេសជប៉ុន។ ជាលទ្ធផល ចំនួនបេក្ខជនកម្ពុជាដែលទទួលបាន អាហារូបករណ៍ជប៉ុនបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បណ្ឌិតអ៊ឹម រម្យណី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!

ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សនិងកាន់តែមានភាពទូលំទូលាយនៅរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ជាការពិត ក្រៅពីទំនាក់ទំនង

វិស័យនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដ៏រឹងមាំជាប្រពៃណី ទំនាក់ទំនង ក្នុងវិស័យថ្មីៗដូចជាការវិនិយោគ បម្លាស់ប្តូរយុវជន កីឡា និងកិច្ចសហប្រតិបត្តិការខាង ផ្នែកវប្បធម៌ ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងរយៈពេលចុងក្រោយនេះផងដែរ។

នៅក្នុងកាលៈទេសៈដូច្នោះ ខ្ញុំសង្ឃឹមជឿជាក់ថា យើងទាំងអស់គ្នានៅទីនេះនឹង សិក្សាពីសមិទ្ធិផលដ៏អស្ចារ្យរបស់ឯកឧត្តមបណ្ឌិតរម្យណី អស់រយៈពេលជាច្រើនឆ្នាំក្នុង ការលើកស្ទួយទំនាក់ទំនងទ្វេភាគី និងធ្វើកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកដើម្បី ពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែលកំពុងតែមាន រវាងប្រទេសយើងទាំងពីរ។

ជាចុងក្រោយនេះ ខ្ញុំសូមបង្ហាញនូវសេចក្តីអំណរសាទរយ៉ាងជ្រាលជ្រៅដល់ឯក ឧត្តមបណ្ឌិតអ៊ុយ រម្យណីចំពោះសមិទ្ធិផលយ៉ាងធំធេងរបស់ឯកឧត្តមដើម្បីប្រទេសទាំង ពីរជប៉ុន និងកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ វត្តមានរបស់ឯកឧត្តម លោក លោកស្រី ទាំងអស់ក្នុងការចូលរួមអបអរសាទរដល់ឯក ឧត្តមអ៊ុយ រម្យណី ក្នុងការទទួលបាននូវលិខិតសរសើរដ៏សំខាន់នាព្រឹកនេះ។

សូមថ្លែងអំណរគុណ!

